



អត្ថប្រយោជន៍លើការព្យាបាល ជំងឺធ្ងន់ធ្ងរ



លក្ខណៈនៃផលិតផល

អាយុអ្នកត្រូវបានធានារ៉ាប់រង	18 - 60ឆ្នាំ
រយៈពេលធានារ៉ាប់រង	5 - 30ឆ្នាំ
ទឹកប្រាក់ត្រូវបានធានា	ចាប់ពី \$5,000ឡើង

អត្ថប្រយោជន៍ធានារ៉ាប់រង



ជំងឺធ្ងន់ធ្ងរកម្រិតដំបូង *

25% នៃទឹកប្រាក់ត្រូវបានធានា
(អតិបរមា \$25,000)



ជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ *

100% នៃទឹកប្រាក់ត្រូវបានធានា
(ដោយដកនូវសំណងសម្រាប់ជំងឺធ្ងន់ធ្ងរកម្រិតដំបូងប្រសិនបើមាន)

*រយៈពេលរស់រានមានជីវិត និងរយៈពេលរង់ចាំត្រូវបានអនុវត្ត!

ចំណាំ៖ ខ្លឹមសារក្នុងខិត្តប័ណ្ណផ្សព្វផ្សាយនេះគឺជាការពណ៌នាដោយសង្ខេប។ សម្រាប់ព័ត៌មានលម្អិតនៃការធានារ៉ាប់រង រួមមានអត្ថប្រយោជន៍ធានារ៉ាប់រង ករណីមិនធានា និងលក្ខខណ្ឌនៃការបញ្ចប់កិច្ចសន្យា សូមអានខ និងលក្ខខណ្ឌធានារ៉ាប់រង។

	ជំងឺធ្ងន់ធ្ងរកម្រិតដំបូង	ជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់
 ខួរក្បាល	-ការដាក់បញ្ចូលឧបករណ៍បង្វែរទឹកស្រាបខួរ -ការសន្លប់បាត់ស្មារតីដែលបន្តរហូត >=៤៨ម៉ោង	-ជំងឺដាច់សរសៃឈាមខួរក្បាល -ការសន្លប់បាត់ស្មារតីដែលបន្តរហូត >=៩៦ម៉ោង -ជំងឺរង្វង់វង្វាន់ (បាត់ការចងចាំ) -ជំងឺប៉ាគីនសុន
 បេះដូង	-ការដាក់បញ្ចូលថ្មជំនួយបេះដូង ឬការដាក់បញ្ចូលម៉ាស៊ីនភ្លោចបេះដូង -ការព្យាបាលសរសៃឈាមបេះដូងដោយប្រើឧបករណ៍តាមសរសៃឈាម -ការវះកាត់ប្រិសបេះដូងដោយប្រើឧបករណ៍តាមសរសៃឈាម -ការវះកាត់ពង្រីកប្រិសបេះដូង	-ជំងឺគាំងបេះដូង -ការវះកាត់សរសៃឈាមបេះដូងដែលឆ្លងកាត់កន្លែងដែលស្ទះ -ការវះកាត់ប្រិសបេះដូងដោយវះបើកទ្រូង -ការវះកាត់ផ្សាបេះដូង
 សួត	-ការវះកាត់យកសួតមួយចំហៀងចេញ	-ជំងឺសួតដំណាក់កាលចុងក្រោយ -ការវះកាត់ផ្សាសួត
 ថ្លើម	-ការវះកាត់ផ្នែកខ្លះនៃថ្លើម	-ការខូចថ្លើមដំណាក់កាលចុងក្រោយ -ការវះកាត់ផ្សាថ្លើម
 តម្រងនោម	-ការវះកាត់យកតម្រងនោមមួយចំហៀងចេញ	-ការខូចតម្រងនោមដំណាក់កាលចុងក្រោយ -ការវះកាត់ផ្សាតម្រងនោម
 ពោះវៀនតូច	-ការវះកាត់ផ្សាពោះវៀនតូច	
 លំពែង		-ការវះកាត់ផ្សាលំពែង
 ជំងឺមហារីក	-ជាលិកាមហារីកនៅទីតាំងដើម (CIS) -មហារីកក្រពេញប្រូស្តាតដំណាក់កាលដំបូង -មហារីកក្រពេញទីរ៉ូអ៊ីតដំណាក់កាលដំបូង -មហារីកព្លោកនោមដំណាក់កាលដំបូង -ជំងឺមហារីកគោលិកាសឡុំផ្លូស៊ីតភ្នំដំណាក់កាលដំបូង	-ជំងឺមហារីកដំណាក់កាលធ្ងន់ធ្ងរ
 ឈាម		-ជំងឺខ្វះឈាមក្រហមដោយការខូចខ្លួនឆ្លើង
 ផ្សេងៗ	-ការរលាកកម្រិតទី ២	-ការរលាកកម្រិតទី ៣

I ករណីមិនធានា

ធានារ៉ាប់រងបន្ថែមនេះមិនធានាលើ៖

១. ជំងឺដែលបណ្តាលមកពីជំងឺអេដស៍ ភាពស្មុគស្មាញទាក់ទងនឹងជំងឺអេដស៍ ឬការបង្ករោគដោយវីរុសហ៊ីវ (HIV)។

២. ស្ថានភាពដែលមានពីមុនស្រាប់ មុនកាលបរិច្ឆេទដែលបណ្តុះសន្យារ៉ាប់រងមានសុពលភាព ឬកាលបរិច្ឆេទនៃការបន្តសុពលភាពបណ្តុះសន្យារ៉ាប់រងឡើងវិញ ដោយយកកាលបរិច្ឆេទចុងក្រោយគេ។ ស្ថានភាពដែលមានពីមុនស្រាប់ មានន័យថាជាជំងឺដែលអ្នកត្រូវបានធានារ៉ាប់រងបានដឹងច្បាស់ លុះត្រាតែស្ថានភាពទាំងនោះត្រូវបានប្រកាសមកកាន់ក្រុមហ៊ុន និងទទួលយកដោយក្រុមហ៊ុន។ អ្នកត្រូវបានធានារ៉ាប់រងអាចត្រូវបានចាត់ទុកថាបានដឹងច្បាស់អំពីស្ថានភាពដែលមានពីមុនស្រាប់ ប្រសិនបើមានស្ថានភាពណាមួយដូចបានចែងខាងក្រោម៖

- (១) អ្នកត្រូវបានធានារ៉ាប់រងបានទទួល ឬកំពុងទទួលការព្យាបាល
- (២) យោបល់វេជ្ជសាស្ត្រ ការធ្វើរោគវិនិច្ឆ័យ ការថែទាំ ឬការព្យាបាលផ្នែកវេជ្ជសាស្ត្រត្រូវបានណែនាំ
- (៣) មានរោគសញ្ញាច្បាស់ និងជាក់លាក់ត្រូវបានបង្ហាញ ឬ
- (៤) វត្តមាននៃស្ថានភាពនោះអាចមើលឃើញដោយបុគ្គលធម្មតាក្នុងកាលៈទេសៈណាមួយ។

៣. ការប៉ុនប៉ងធ្វើអត្តឃាត ឬធ្វើឲ្យរបួសខ្លួនឯង ទោះស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ។

៤. អ្នកត្រូវបានធានារ៉ាប់រងស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬការប្រើប្រាស់ថ្នាំណាមួយលើកលែងតែស្ថិតក្រោមការណែនាំរបស់គ្រូពេទ្យដែលមានអាជ្ញាបណ្ណត្រឹមត្រូវ។

៥. ជំងឺធ្ងន់ធ្ងរទាំងអស់ដែលមានស្រាប់ ឬធ្វើរោគវិនិច្ឆ័យរកឃើញក្នុងរយៈពេលរង់ចាំដោយរាប់បញ្ចូលទាំងជំងឺធ្ងន់ធ្ងរកម្រិតដំបូង ដែលត្រូវបានរកឃើញពេលធ្វើរោគវិនិច្ឆ័យដំបូងក្នុងរយៈពេលរង់ចាំ ហើយវិត្តទៅជាជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់បន្ទាប់ពីរយៈពេលរង់ចាំត្រូវបានផុតកំណត់។

៦. សង្គ្រាម ឬសកម្មភាពពាក់ព័ន្ធនឹងសង្គ្រាម (មិនថាបានប្រកាស ឬមិនបានប្រកាស) ការធ្វើកូដកម្ម ចលនាបះបោរ បដិវត្តន៍ សង្គ្រាមស៊ីវិល សកម្មភាពភេរវកម្មមិនថាអ្នកត្រូវបានធានារ៉ាប់រងចូលរួម ឬមិនចូលរួមក្តី។

៧. ការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ឬការប៉ុនប៉ងក្នុងការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដោយម្ចាស់បណ្ណសន្យារ៉ាប់រង អ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល។ អ្នកទទួលផលដែលមិនបានចូលរួមពាក់ព័ន្ធក្នុងសកម្មភាពបទល្មើសព្រហ្មទណ្ឌ ដែលបានរៀបរាប់ខាងលើនឹងនៅតែមានសិទ្ធិទទួលបានអត្ថប្រយោជន៍របស់ពួកគេដែល។

៨. ប្រសិនបើមានផលប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលពីការសារធាតុវិទ្យុសកម្មដែលកើតឡើងពី ឥន្ទ្រៈ អាវុធ កាកសំណល់ ឬការកែច្នៃ។

៩. ការធ្វើដំណើរចូល ការចាកចេញ ការប្រតិបត្តិការ ការផ្តល់សេវា ឬត្រូវបានបញ្ជូនដោយយានប្រភេទណាមួយធ្វើដំណើរតាមផ្លូវអាកាស លើកលែងតែក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងគឺជាអ្នកដំណើរបង់ប្រាក់ធម្មតា ឬអ្នកបម្រើការលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជមួយដែលធ្វើការជាប្រចាំ និងទៀងទាត់តាមកាលវិភាគ និងគន្លងធ្វើដំណើរផ្លូវអាកាសដែលបានកំណត់របស់ក្រុមហ៊ុន។

១០. ការចូលរួមក្នុងសកម្មភាពកីឡាគ្រោះថ្នាក់រួមមាន តែមិនកំណត់ត្រឹមការជ្រមុជទឹក ការឡើងភ្នំ ការលោតឆ័ត្រយោង ឬការប្រណាំងល្បឿនលឿនណាមួយ ឬសកម្មភាពកីឡាអាជីព។